

# សត្រ្យា ទី ១ យូហាន ប្រាប់ សារ អន់តត់ រ៉ះ

ទុព្យ សាណាំ ឡើង យីស៊ូ តៅ កើត ទី សារ តាងៗ អៀង ខាក់ កាណាង កាំឡាំង ម្នាត សៀ យីស៊ូ។ ទី បក់ អន់តត់ ឡាក់ អ៊ូ ហ្លង់ សារ អៀង នៃរ ឡើង ម្នាត ក្រិក អន់ខែ អ្នាត់ អេង ជា អន់ខែ អន់ ហ្គាល់ ប្រ្រៈ លូ ប៊ីប ប្រ្រៈ ញុន កា ពុត អ៊ូ ហ្លង់ លូ ញុន កា សារ យីត ចាជ្រែប។ អន់ខែ អ្នាត់ អេង ណារ្គ ជា ឡាកោ អន់ខែ អ៊ូ ទី សារ យច ឡាក់ កាខាក់ អើ អន់ខែ អ៊ូ សៀ ជា យីស៊ូ គន ប្រ្រៈ បិ កកាតយ័ អុះ លូ អ៊ូ សៀ ជា គន ប្រ្រៈ បិ កកាតយ័ កើត ប៉ាណូស តាទីច ដេល។ អន់ខែ យីត ជា ប៉ាង៉ាត់ ប៉ាលីង គន ប្រ្រៈ ក្រាន់ កា ម៉ុត ពីង កាម៉ាក់ ម៉ោញ ដូរ សិច យីស៊ូ ផះ វគ័ យូហាន \* ប៉ាំង ហាំ អើ ពៃ លូ អន់ខែ យីត ណារ្គ ជា ផះ យីស៊ូ ទី សារ ចុក ឡាក់ បាក អន់ទ្រូល ឡើង ពូ ប៉ង់ អើ ពីង អ៊ឹង គីង ប៉ាង៉ាត់ ប៉ាលីង គន ប្រ្រៈ ណោះ កា ឡាច ឡើង អើ ឡាក់។

ពូ យីត ជា វគ័ យូហាន ប្រាប់ សត្រ្យា ប៉ែង ហ្គា អា យី អើ ផះ រ៉ា ងរ៉ាង សាណាំ ៩០ គ.ស. ពៃ ភៀ អន់តត់ ប៉ាតោ កា ម្នាត សៀ យី ស៊ូ ទី ឡាក់ អន់ សៀ សារ ឡាក់ ត្រត់ តាទីច ជែ សៀ ម្នាត បក់ ទី ប៉ានីរ ពីរ កាង ឡាក់ កាប ឡាឡាក់ ឡាឡាក់ អ៊ូ ទី ខា ណោះ ដៃ។ អើ រ៉ះ

\* : វគ័ យូហាន អា អ៊ូ ត្រត់ វគ័ យូហាន ឡាក់ ប្រាប់ សត្រ្យា អា អុះ។

ប៉ាឡាក់ តុត ឡាក់ ឡឹង សារ ឡាក់ ត្រត់ តាទីច អែវី រ៉ះ ជា បក់ ចំ  
ឡាក់ ទី ពុត បិច ចៃ កា កាំឡាំង ទិខ្ច បក់ ណោះ ហង អន់ហ្គាល់  
ប្រ្លឹះ បិកកាតយ័។

ប៉ានីរ កាប

ប័រ ហៃ ពីង ជាប់ យូហាន ប្រាក់ សារ ដាក់ ឡឹង យីស៊ូ។

**សារ សាំខាន់ៗ**

រតី យូហាន រ៉ះ ជា អែវី ប័ប យីស៊ូ គ្រិះ ម៉ាត់ តាំងឡា។ (១:១-៤)

រតី យូហាន រ៉ះ ឡឹង សារ តាតារ លូ សារ ម៉ាម៉ាំង។ (១:៥-  
២:២៩)

រតី យូហាន រ៉ះ អន់ អ៊ូ អន់ហ្គាល់ បក់ ចំ គន ប្រ្លឹះ បិកកាតយ័  
លូ បក់ ចំ គន សោ ប្រ្លឹះ បឹត សាតាំង។ (៣:១-២៤)

រតី យូហាន អ៊ូ អន់ ពូ សៀ ម្នត ប៉ាឡាម តាត់ អំប្រតី វ៉ាគីយ  
ប្រ្លឹះ។ (៤:១-៦)

រតី យូហាន រ៉ះ ឡឹង សារ បិច ចៃ។ (៤:៧-២១)

រតី យូហាន រ៉ះ ជា បក់ ចំ សៀ យីស៊ូ បក់ ណោះ ចឹង ទី អាញ  
អ៊ែរ រ៉ុស លើយ។ (៥:១-២១)

សារ រតី យូហាន ប័ប តាំងឡា ឡាក់ អន់ អាញ រ៉ុស

១ ញីន រ៉ះ កា អន់ ដីស ឡឹង ប៉ានីរ ឡាក់ អន់ អាញ រ៉ុស  
+។ ប៉ានីរ អា អ៊ែរ ឡឹង សាត់ ប៉ាន់ ជា កាខាក់ កេះ ញីន កាតាំង  
ប៉ានីរ អា លូ ប័ប ម៉ាត់ ញីន ទៅ ញីន ហៃ អែវី ទីប សាប៉ាត់ លូ គី  
ញីន ទៅ។

† ១:១ ១:១ ប៉ានីរ ឡាក់ អន់ អាញ រ៉ុស បិច រ៉ះ ឡឹង យីស៊ូ។ ប័រ ហៃ យូហាន  
១:១-៤។

២ តាំងឡា អន់ អាញ រឺស អា ឡាច់ តាំបាង អន់ ញិន ប៉ប័ ណោះ ហង បះ ញិន កា ប្រឹក៍ ជាញាន រះ កា អន់ដីស ឡឹង តាំងឡា អន់ អាញ រឺស លើយ ឡាក់ អ្នែ អន់ខូ លូ ពី អើ ពៃ កេះ ណោះ ឡាច់ ពីះ អន់ ញិន ប៉ប័។

៣ សារ ញិន ប៉ប័ លូ កាតាំង ណោះ ញិន រះ អន់ កា អន់ ដីស ភៀ អន់ អន់ដីស ចឹង ប្រឹក៍ គូប លូ ញិន ដេល កាប៉ាច់ ញិន កា ប្រឹក៍ គូប លូ ប្រ្រះ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ គន អើ។

៤ ញិន ប្រាក់ សារ ទិ អា ប៉ាហ្សើ កា អន់ដីស ភៀ អន់ ញិន ទី សារ ហោក រឹក កាខាក់។

**សារ អ្នែ ពីង តាតារ**

៥ សារ ឡាក់ ញិន កាតាំង ឡឹង យីស៊ូ គ្រិះ ណោះ ញិន កា រះ កា អន់ដីស នីអៀះ ប្រ្រះ បិកកាតយ័ ឡាក់ តាតារ អូ ទី សារ ម៉ា ម៉ាំង ញ៉ា អ្នែ ពីង អើ អុះ។

៦ ជា ពិន កាប ជា ពិន ប្រឹក៍ គូប លូ អើ ហះកា ពិន អ្នែ កាណុង សារ ម៉ាម៉ាំង ទៅ យី ពិន កាប តាំពួង កេះ ពិន អូ ប្រឹក៍ ពួយ សារ តាទីច អុះ។

៧ ហះកា ជា ពិន អ្នែ ពីង តាតារ ឡាក់ កា អើ អ្នែ ពីង តា តារ ណោះ ពិន ចឹង ប្រឹក៍ គូប លូ គូប សោប ផាម យីស៊ូ ឡាក់ គន អើ កា វ៉ាវ ពិន អន់ ច្រះ វ៉ាវ៉ាច់ ឡឹង សារ យច ទិណោះ។

៨ ជា ពិន កាប ជា ពិន អូ ទី សារ យច ឡាក់ ពិន ពួង កា ឡា កោ ទៅ កេះ សារ តាទីច កា អូ អ្នែ កាណុង ពុត ពិន ដេល។

៩ ហះកា ជា ពិន ឡាប់ ញម សារ ពិន យច ណោះ ប្រ្រះ បិក កាតយ័ ឡាក់ ទី ពុត ដាក់ ត្រង់ អើ ចឹង អូ អ្សក់ យ៉ូ សារ យច ទីប

វាវ ពិន អន់ ច្រះ វាវាច់ ឡើង សារ អូ ដាក់ ទិណោះ ដែល។

១០ ជា ពិន កាប ជា ពិន អូ ទី ប្រឹក្សា សារ យច ឡាក់ ណោះ ឡាក់ កា ពិន ច្រោម ជា ប្រឹះ បិកកាតយ័ ហង ពួង ណោះ ប៉ានីវ អែវ កា អូ អែវ កាណុង ពុត ពិន អុះ។

## ២

### សារ យីស៊ូ មប ឡាកោ ភៀ ហ្វាយ ពិន

១ អី គន សោ អាញ ច្រាក់ សារ ទិ អា ប៉ាហ្វើ អន់ កា អន់ ដីស ភៀ ជែ អន់ អន់ ដីស ប្រឹក្សា សារ យច។ ហះកា ជា ទី ពៀ ប្រឹក្សា សារ យច ពិន ទី កាណង់ ម៉ោញ ដូវ ឡាក់ អែវ ហះ ដីវ ប្រឹះ ពី បក់ ណោះ យី យីស៊ូ គ្រិះ ឡាក់ ដាក់ ត្រង់។

២ អែវ មប ឡាកោ អែវ ទៅ ភៀ វ៉ាម៉ះ ប្រឹះ ហ្វាយ ពិន អន់ វ៉ាវា ច់ ឡើង សារ យច អូ ត្រក់ ហ្វាយ ដឹង ពិន ណោះ អុះ យី ហ្វាយ ទីប ប៉ាណូស ពីង អងកក់ តេះ ទិណោះ ដែល។

៣ ជា ពិន ប្រឹក្សា ពួយ ប៉ានីវ អែវ ណោះ ពិន ចឹង អុ អន់តក់ ជា ពិន អន់ហ្គាល់ អែវ តាទីច។

៤ បក់ ចំ កាប ជា «អាញ អន់ហ្គាល់ ប្រឹះ កេះ» ហះកា អូ ប្រឹក្សា ពួយ ប៉ានីវ អែវ បក់ ណោះ កាប ពួង កេះ សារ តាទីច កា អូ អែវ កាណុង បក់ ណោះ អុះ។

៥ ហះកា បក់ ចំ ប្រឹក្សា ពួយ ប៉ានីវ ប្រឹះ ណោះ សារ បិច ចៃ ម៉ះ អែវ ចាបះ កា អែវ ប៉ាញ កាណុង ពុត បក់ ណោះ ហង។ ញន ខ អា ហង បះ ពិន ចឹង អុ អន់តក់ ជា ពិន អែវ លូ អែវ តាទីច។

៦ ជា បក់ ចំ កាប ជា ឡាកោ អែវ លូ អែវ បក់ ណោះ ត្រក់ អែវ កោប ឡាក់ កា យីស៊ូ ឡាប់ អែវ កោប ដែល។

សារ ត្រង់ ប៉ិច ចែ កា គូប សោប

៧ អី គូប ឡាក់ អាញ ប៉ិច ចែ សារ អាញ ច្រាត់ ប៉ាហ្សឺ អន់ កា អន់ដីស អា អូ ត្រង់ សារ រ៉ះ ណារ អុះ យឺ សារ ក្រាល់ ទៅ ឡាក់ អន់ដីស កាតាំង ឡឹង គុល ពែ ហង។ សារ ក្រាល់ អា យឺ សារ ឡាក់ អន់ដីស កាតាំង កេះ។

៨ ហះកា សារ ឡាក់ អាញ ច្រាត់ ប៉ាហ្សឺ អន់ កា អន់ដីស អា យឺ ឡាក់ កា សារ ណារ។ សារ អាតាំង អន់ ប៉ប ពីង សារ យឺ ស៊ូ ប្រ័ត លូ ពីង សារ អន់ដីស ប្រ័ត ដេល ខង សារ ម៉ាម៉ាំង ផះ ហ៊្យង ហះកា តាតារ តាទីច ណោះ ទី ក្លាត់ កេះ។

៩ បក់ ចំ កាប ផា ឡាកោ អ៊ែ ពីង តាតារ ហះកា អូ ណីស កា អុះ មី បក់ ណោះ អ៊ែ កាណុង សារ ម៉ាម៉ាំង ទៅ ហង។

១០ បក់ ចំ ប៉ិច កា អុះ មី បក់ ណោះ អ៊ែ ពីង តាតារ ហង អូ ទី សារ ញ៉ា ចឹង ប្រ័ត អន់ អ៊ែ បក់ អុះ។

១១ ហះកា បក់ ចំ អូ ណីស កា អុះ មី បក់ ណោះ អ៊ែ កាណុង សារ ម៉ាម៉ាំង ហង អ៊ែ ចាក កាណុង សារ ម៉ាម៉ាំង ទីប អូ អូ អន់ តត់ ផា ឡាកោ អ៊ែ ឡាក់ ប៉ាត់ ចំ អុះ ខង សារ ម៉ាម៉ាំង ណោះ ហង កាន់ទឹង ម៉ាត់ អ៊ែ អន់ កើត ម៉ាម៉ាំង។

១២ អី សាស្វា អាញ ច្រាត់ ប៉ាហ្សឺ អន់ អន់ដីស អូ អន់តត់ ផា ប្រ័ះ បិកកាតយ័ អូ អ្យក់ យ៉ូ សារ យច អន់ដីស កេះ ញុន កា យឺស៊ូ។

១៣ អី មូត ក្រាត់ តាំងកង់ អាញ ច្រាត់ ប៉ាហ្សឺ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស អន់ហ្គាល់ កេះ បក់ អ៊ែ អន់ទ្រួល ឡឹង កា ណាត់ ញ៉ា ទិណោះ។ អី តាតាម៍ រ៉ះ អាញ ច្រាត់ ប៉ាហ្សឺ អន់ អន់ដីស អូ អន់តត់ ផា ចាយ័ ទ្រង អន់ដីស កេះ លូ មែត ប្រ័ះ ប៊ីត

ណោះ។

១៤ អី សាស្តា អាញ ប្រាគ់ ប៉ាហ្សើ អន់ អន់ដីស អ្ន អន់តត់ ជា អន់ដីស អន់ហ្គាល់ ប្រ្លឹះ ពី កេះ។ អី ក្រាគ់ តាំងកង់ អាញ ប្រាគ់ ប៉ាហ្សើ អន់ អន់ដីស អ្ន អន់តត់ ជា អន់ដីស អន់ហ្គាល់ អែ ឡាក់ អែ អន់ទ្រូល ឡឹង កាណោត កាណាគី ញ៉ា ៗ ទិណោះ។ អី តាតាមី រ៉ុះ អាញ ប្រាគ់ ប៉ាហ្សើ អន់ អន់ដីស អ្ន អន់តត់ ជា អន់ដីស ទី សាង់ កេះ ប៉ានីរ ប្រ្លឹះ បិកកាតយ័ អែ កាណុង ពុត អន់ដីស ណោះ ចាយ័ ទ្រុង អន់ដីស កេះ លូ ម៉ែត ប្រ្លឹះ បិក ណោះ។

១៥ ដៃ បិច កា សារ អែ កោប គុន ប៉ាណូស ពីង អង់កក់ តេះ លូ ដៃ បិច កា កាណាគី ញ៉ា ពីង អង់កក់ តេះ អា ដៃ។ បក់ ចំ បិច កា សារ ទិ អា សារ បិច ចៃ ម៉ះ ប្រ្លឹះ ពី អ្ន អែ កាណុង បក់ ណោះ អុះ

១៦ ខង ទិ សារ ញ៉ា អែ ពីង អង់កក់ តេះ អា ទី ឡាក់ កា ពុត បិច ប្រ្លឹគី អ្ន ដាគ់ ពុត បិច កា ទី កាណាគី ញ៉ា ឡាក់ ម៉ាត់ ហៃ ប៉ប័ លូ ពុត អ្នាត់ អេង ញុន កា ទី វ៉ាស អំប៉ាស សារ ទិ អា អ្ន ត្រគ់ ឡាច់ ឡឹង ប្រ្លឹះ ពី អុះ យី ឡាច់ ឡឹង ពុត ប៉ាណូស ពីង អង់កក់ តេះ អា។

១៧ អង់កក់ តេះ អា ផះ ចឹង វ៉ាយ រ៉ា ហ្ស្រុង ហង ពុត បិច ម៉ះ ប៉ាណូស កា ចឹង ហ្ស្រុង ដេល។ ហះកា បក់ ប្រ្លឹគី ពូយ ពុត ប្រ្លឹះ បិកកាតយ័ ចឹង អែ លើយ។

**សារ ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ**

១៨ អី គុន សោ អង់កក់ តេះ អា ចឹង ឡាច ឡាក់ កេះ។ អន់ដីស ទី កាតាំង កេះ ជា ទី ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ ម៉ោញ ដូរ

ផ្ទះ ចាក ពី៖ កិញអៀអាទីម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ អៀង ដូរ ពី៖ ទីល តាទីច។ ញន ខ អា ហង បះ ពិន អ្ន អន់តត់ ជា អង់កក់ តេះ ប៊ែត ចឹង ឡុច កេះ។

១៩ ម្នត បក់ ឡាច់ ឡឹង កាំឡាំង ពិន ទិណោះ អន់ខែ អូ ត្រត់ គូប ពិន អុះ។ ជា អន់ខែ គូប ពិន តាទីច ចាបះ កា អន់ខែ អ្ន អន់ ខូ លូ ពិន លើយ ឡុត។ ហះកា អន់ខែ ចាក ឡាច់ ឡឹង កាំឡាំង ពិន ទីល នីណោះ តាំបាង អន់ ពិន ប៉ប ជា អន់ខែ ទិណោះ អូ ត្រត់ គូប ពិន អុះ។

២០ កាប៉ាច់ អន់ដីស យីស៊ូ ឡាក់ ដាក់ ត្រង់ កាខាក់ មប ប៉ាង៉ា តី ប៉ាលីង ប្រ្លះ អន់ កា អន់ដីស ណោះ ហង ប៉ះ អន់ដីស អ្ន ហ្លង់ ទីខូ។

២១ អាញ្យ ប្រាត់ ប៉ាហ្សឺ អន់ កា អន់ដីស អូ ត្រត់ ញន កា អន់ ដីស អូ អូ សារ តាទីច ណោះ អុះ យី ញន កា អន់ដីស អូ កេះ ទីប អូ ទី សារ ព្លង ញ៉ា កើត ឡាច់ ឡឹង សារ តាទីច ណោះ អុះ។

២២ បក់ ចំ កាប ព្លង ? ទី ដឹង ម្នត បក់ អូ ចៃ សៀ ជា យីស៊ូ បក់ ប្រ្លះ រឺស អន់ ប្រ័តី សាដាច់ ណោះ ហង។ បក់ ចំ អូ ចៃ សៀ ប្រ្លះ ពី លូ គន អើ យី បក់ ណោះ ហង ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ។

២៣ បក់ ចំ អូ ចៃ សៀ គន ប្រ្លះ បក់ ណោះ កា អូ ទី ប្រ្លះ ពី អ្ន អន់ខូ ដេល ហះកា បក់ ចំ ខិន រ៉ះ ជា យីស៊ូ ហង គន ប្រ្លះ បក់ ណោះ ចឹង ទី ប្រ្លះ ពី អ្ន អន់ខូ។

២៤ កាប៉ាច់ អន់ដីស ហត់ អន់ សារ ឡាក់ អន់ដីស តាឡាប៉ក កា តាំង សាត់ ឡឹង គុល ណោះ ពៃ អ្ន កាណុង ពុត អន់ដីស លើយ

ពិ។ ជា សារឡាក់ អន់ដីស ឃើយ កាតាំង ឡើង គុល ណោះ អែ  
កាណុង ពុត អន់ដីស តាទីច ណោះ អន់ដីស កា អែ អន់ខូ លូ  
គន ប្រ្រះ លូ ប្រ្រះ ពី ដេល។

២៥ ប៉ានីរ ឡាក់ អែ សាញ៉ា លូ ពិន ណោះ យី អែ ចឹង មប  
អាញ រឹស លើយ អន់ កា ពិន។

២៦ អាញ ប្រាក់ ប៉ាហ្សឺ អន់ កា អន់ដីស រះ ឡើង សារ ម្នត បក់  
ប៉ាងល់ អន់ដីស។

២៧ កាប៉ាច អន់ដីស ទី ប៉ាងាត់ ប៉ាលឹង ប្រ្រះ ឡាក់ យីស៊ូ  
អន់ កា អន់ដីស អែ អែ កាណុង អន់ដីស សាន់ដត់ កេះ ញន  
ណោះ ហង បះ អន់ដីស អូ តងកាន កា ពៀ ឡាក់ ប៉ាងហៀន អន់  
ដីស ណារ្កុះ ខង ប៉ាងាត់ ប៉ាលឹង ប្រ្រះ ប៉ាងហៀន គ្រីប សារ  
អន់ កា អន់ដីស អែ អូ ព្នុង អុះ អែ ឡាក់ សារតាទីច។ ទីលនី  
ណោះ ហត់ អន់ដីស អែ អន់ខូ លូ យីស៊ូ លើយ ឡាក់ កា ប៉ាងា  
ត់ ប៉ាលឹង ប្រ្រះ ប៉ាងហៀន អន់ដីស ណោះ ហង។

**សារ ពិន ម៉ុង ជា ចឹង ប៉ប យីស៊ូ**

២៨ អី គន សោ ហត់ អែ អន់ខូ លូ យីស៊ូ ពិ ភៀ អន់ ពិន ទី  
ពុត ខិន ប៉ាក់ ដារ អែ ជីរ ទៀ ម៉ាក់ ពិន ចឹង អូ តាយ្យស ហះ ម៉ាក់  
អែ ប៉ាក់ អែ ជីរ ទៀ។

២៩ អន់ដីស អុ អន់តត់ កេះ ជា យីស៊ូ ដាក់ ត្រង់ ញន អា ហង  
បះ អន់ដីស កា អុ អន់តត់ កេះ ជា ទី បក់ ប្រគី ព្នយ សារ ដាក់ ស៊ុត  
កា កើត ឡាច ឡើង ប្រ្រះ ទិណោះ ហង។



### ៣

១ ហាក់ យឺត ហៃ ប្រ្លឹះ ពី ទី ពុត បិច កា ពិន ប៉ុប ចំ។ អើ បិច កា ពិន ទីល អើ ពិន ជា គន អើ ណោះ ពិន កា គន អើ តា ទីច! ប៉ាណូស ពីង អង់កក់ តេះ អា អូ អន់ហ្គាល់ កា ពិន គន ប្រ្លឹះ អុះ ញន កា ពូ អូ អន់ហ្គាល់ យីស៊ី\* ដេល។

២ អី គូប ឡាក់ អាញ បិច ចៃ កិញអៀ អា ពិន ទិខ្ច គន ប្រ្លឹះ បិកកាតយី កេះ ហះកា ពិន ចឹង កេះ នីចម៍ ណោះ អើ បើ តាន់ តាំបាង អន់ ពិន អូ អុះ។ ហះកា ប៉ាក់ ដាវ អើ តាំបាង អន់ ពិន អូ ទៀ ណោះ ពិន ចឹង កេះ ឡាក់ កា យីស៊ី† ដេល ខង អើ នី ចម៍ ពិន ចឹង ប៉ប អើ នីណោះ ហង។

៣ បក់ ចំ ម៉ឹង ជា ចឹង ប៉ប អើ ឡាក់ កា សារ អា បក់ ណោះ កា បិនពែង ពុត អន់ ដាក់ ត្រង់ ឡាក់ កា អើ ដាក់ ដេល។

#### សារ បក់ កើត ឡាច់ ឡឹង ប្រ្លឹះ អូ ប្រ្លឹក យច

៤ បក់ ចំ ប្រ្លឹក សារ យច បក់ ណោះ ប៉ាសាំង លូ ចាបាប ប្រ្លឹះ ហង ខង សារ យច ឡាក់ សារ ប៉ាសាំង លូ ចាបាប ប្រ្លឹះ។

៥ អន់ដីស អូ អន់តត់ កេះ ជា យីស៊ី ដីរ ពីរ ពៃ ភៀ អ្យក់ ឡាច់ សារ យច ឡឹង ពិន ខង កាណុង ឡាកោ អើ សារ យច តុ សិត កា អូ ទី ឡាក់។

៦ ទីល នីណោះ បក់ ចំ អៀ អន់ខ្ច លូ អើ បក់ ណោះ អូ ប្រ្លឹក សារ យច អុះ ហះកា បក់ ខ្ច ប្រ្លឹក សារ យច ចឹង អូ ទី ប៉ប អើ អុះ ទីប អូ អន់ហ្គាល់ អើ ដេល។

\* ៣:១ ៣:១ យីស៊ី ពៀត គុល «អើ»។ ពិន ព្រៃ ជា ប្រ្លឹះ កា ត្រត់ ដេល។

† ៣:២ ៣:២ យីស៊ី ពៀត គុល «អើ»។ ពិន ព្រៃ ជា ប្រ្លឹះ កា ត្រត់ ដេល។

៧ អ៊ីគន សោ ជែ អន់ ញើ តាំព្នង អន់ដីស ដៃ។ បក់ ចំ ប្រ័តី សារ ដាក់ ត្រង់ បក់ ណោះ ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ កាយស៊ី ដាក់ ត្រង់ ដេល។

៨ បក់ ចំ ឌុ ប្រ័តី សារ យច បក់ ណោះ កើត ឡាច់ ឡឹង ម៉ែត ប្រ័ះ ប៊ីត ខង ម៉ែត ប្រ័ះ ប៊ីត ឌុ ប្រ័តី សារ យច ឡឹង គុល ទីល កិញអៀ។ ហះកា គន ប្រ័ះ បិកកាតយ័ ជីរ ពីរ ភៀ ថាំឡាយ ងារ ម៉ែត ប្រ័ះ ប៊ីត។

៩ បក់ កើត ឡាច់ ឡឹង ប្រ័ះ បិកកាតយ័ អូ ប្រ័តី សារ យច អុះ ខង បក់ ណោះ ទយ ឡឹង ប្រ័ះ ហង បក់ ណោះ អូ អូ ប្រ័តី យច អុះ ខង អន់ខែ កើត ឡាច់ ឡឹង ប្រ័ះ បិកកាតយ័។

១០ សារ អា ហង តាំបាង អន់ ពិន អន់ហ្គាល់ ចាបះ ផា បក់ ចំ គន ប្រ័ះ បិកកាតយ័ បក់ ចំ គន សោ ម៉ែត ប្រ័ះ ប៊ីត យី បក់ ចំ អូ ប្រ័តី សារ ដាក់ ត្រង់ បក់ ណោះ អូ ត្រត់ កើត ឡាច់ ឡឹង ប្រ័ះ បិកកាតយ័ អុះ លូ បក់ ចំ អូ បិច កា អុះ មី បក់ ណោះ កា អូ ត្រត់ កើត ឡាច់ ឡឹង ប្រ័ះ ដេល។

**សារ ត្រត់ បិច ចៃ កា គូប សោប**

១១ សារ អា ហង ឡាក់ អន់ដីស ឃើយ កាតាំង ឡឹង គុល ទីល កិញអៀះ ពិន ត្រត់ បិច កា គូប សោប។

១២ ពិន អូ ត្រត់ ប្រ័តី ឡាក់ កា កាអ៊ីន ឡាក់ កើត ឡាច់ ឡឹង ម៉ែត ប្រ័ះ ប៊ីត អើ ប៉ាន់តៅ អុះ អើ តាំងឡា។ ញ៉ា ត្រត់ អើ ប៉ាន់តៅ អុះ អើ នីណោះ? ញន កា អើ តាឡាប័ ប្រ័តី អូ ដាក់ ហះកា អុះ អើ តាឡាប័ ប្រ័តី សារ ដាក់ ត្រង់។ †

† ៣:១២ ៣:១២ បរិហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤:៣-៨។

១៣ អី អុះ មី ផានែវ ប៉ាណូស ពីង អង់កក់ តេះ អូ ណីស កា អន់ដីស ដៃញម ដៃ។

១៤ ពិន អូ អន់តត់ កេះ ផា ពិន ទី យួង វ៉ាវ៉ាច់ ឡឹង សារ តៅ កេះ ពិន កា ទី អាញ រ៉ុស ខង ពិន អូ បិច កា អុះ មី។ បក់ ចំ អូ អូ បិច បក់ ណោះ អូ វ៉ាវ៉ាច់ ឡឹង សារ តៅ អុះ។

១៥ បក់ ចំ អូ ណីស កា អុះ មី តាំងឡា បក់ ណោះ សាមី កា ប៉ាន់តៅ ពូ កេះ។ អន់ដីស អូ អន់តត់ កេះ ផា ប៉ាណូស ប៉ាន់តៅ ពូ អើ ចឹង អូ ទី អាញ រ៉ុស លើយ អុះ។

១៦ ពិន អន់ហ្គាល់ សារ បិច ចៃ កេះ យី នីអៀះ យីស៊ី សាឡា ក់ ឡាកោ អើ តៅ ប៉ាតាង ពិន កេះ ញន អា ហង បះ ពិន ត្រត់ សាឡា ក់ ឡាកោ ប៉ាតាង អុះ មី ពិន ដេល។

១៧ ផានែវ បក់ ចំ ទី វ៉ាស អំប៉ាស ពីង អង់កក់ តេះ អា អើ ប៉ប អុះ មី តាំងឡា ថុក ញ៉ាក ហះកា អើ អូ តាប៉ាប តាប៉ុន អុះ អើ អូ ទី សារ បិច ចៃ គុន ប្រ្ល័ះ បិកកាតយ័ កាណាង ពុត អើ អុះ។

១៨ អី គន សោ ពិន អូ ត្រត់ បិច កា ពូ ដឹង កា ប៉ានីវ ពិន កាប ណោះ អុះ យី បិច ញន កា សារ ពិន ប្រគី លូ ពូយ សារ តាទីច។

១៩ នីអៀ ហង បះ ពិន អូ អន់តត់ ផា ពិន កើត ឡាច់ ឡឹង សារ តាទីច ណោះ ចឹង ប្រគី អន់ ពុត ពិន អូ អូក ហះ ម៉ាត់ ប្រ្ល័ះ ហង

២០ ផះ ចំ ពុត ពៀក ពិន យីត ផា ឡាកោ ប្រគី យច។ ប្រ្ល័ះ បិកកាតយ័ តីស ឡឹង ពុត ពិន អើ អូ ទីណោះ កេះ។

២១ អី គូប ឡាក់ អាញ បិច ចៃ ផានែវ ពុត ពៀក ពិន អូ យីត ផា ឡាកោ ប្រគី យច អុះ ណោះ ពិន ចឹង ទី ពុត ដាក់ អូ អូក ហះ ម៉ាត់ ប្រ្ល័ះ ហង។

២២ ពិន ប៉រ សារ ញ៉ា កាតាម ពិន ចឹង ទី តាទីច ហង ខង ពិន ប្រឹក្តី ព្វយ ប៉ានីរ អែរ លូ ប្រឹក្តី សារ ចំ ឡាក់ ត្រត់ ពុត អែរ។

២៣ ប៉ានីរ ប្រ្លឹះ បិកកាតយ័ ប្រើ ណោះ យី នីអៀះ ពិន ត្រត់ សៀ យីស៊ូ គ្រិះ ឡាក់ គន អែរ លូ ត្រត់ បិច កា គូប សោប សីត ឡាក់ ព្វយ ប៉ានីរ អែរ រះ កា ពិន។

២៤ បក់ ចំ ប្រឹក្តី ព្វយ ប៉ានីរ ប្រ្លឹះ បិកកាតយ័ បក់ ណោះ អែរ អន់ខូ លូ អែរ ហង អែរ កា អែរ អន់ខូ លូ បក់ ណោះ ដេល។ នី អៀ ហង បះ ពិន អ៊ូ អន់តត់ ជា ប្រ្លឹះ បិកកាតយ័ អែរ អន់ខូ លូ ពិន ញុន កា ប៉ាងាត់ ប៉ាលីង ឡាក់ អែរ មប អន់ កា ពិន។

### ៤

#### សារ ម្នត ប៉ាឡូម តាត់ អំប្រឹក្តី វ៉ាកីយ ប្រ្លឹះ

១ អី គូប ឡាក់ អាញ បិច ចៃ ជែ សៀ ទិ បក់ ជា ឡាកោ ទី ប៉ាងា តត់ ប៉ាលីង ប្រ្លឹះ អែរ អន់ខូ ណោះ ដៃ ត្រត់ សាត់ លូង អែរ អន់ទ្រូ ល ភៀ អន់ អ៊ូ អន់តត់ ជា ប៉ាងាត់ ប៉ាលីង អែរ លូ អែរ ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ តាទីច លើ កា នីចម៍ ខង ទី ម្នត ប៉ាឡូម តាត់ អំប្រឹក្តី វ៉ាកីយ ប្រ្លឹះ អៀង ដូរ ឡាច់ ចាក ពីង អង់កក់ តេះ អា។

២ អន់ដីស ចឹង អន់ហ្គាល់ ប៉ាងាត់ ប៉ាលីង ប្រ្លឹះ បិកកាតយ័ យី នីអៀះ ជា បក់ ចំ កាប ជា យីស៊ូ គ្រិះ ជីរ ពីរ កើត ប៉ាណូស បក់ ណោះ ហង ទី ប៉ាងាត់ ប៉ាលីង ឡាច់ ឡឹង ប្រ្លឹះ តាទីច។

៣ ហះ កា បក់ ចំ អ៊ូ សៀ ជា យីស៊ូ គ្រិះ ជីរ កើត ប៉ាណូ ស អុះ បក់ ណោះ អ៊ូ ទី ប៉ាងាត់ ប៉ាលីង ឡឹង ប្រ្លឹះ បិកកា តយ័ អុះ យី ឡាច់ ឡឹង ម៉ែត ប៉ា សាំង លូ យីស៊ូ គ្រិះ ណោះ

ហង។ អន់ដីស កាតាំង ជា ទី ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ ផះ ពិះ កិញអៀអា អើ កា អ្វី ពឹង អង់កក់ តេះ អា សាន់ដត់ កេះ។

៤ អី គុន សោ អន់ដីស កើត ឡាច់ ឡឹង ប្រ្លឹះ បិក កា តយី ទីល នីណោះ ចាយ ទ្រង់ អន់ដីស កេះ លូ មូត ប៉ាឡម៉តា គំ អំប្រឹក្តី វ៉ាគីយ ប្រ្លឹះ ទិណោះ ខង ប្រ្លឹះ បក់ អ្វី លូ អន់ដីស អើ ទី អំវាញ គីស ហ្គិត ឡឹង បក់ អ្វី ពឹង អង់កក់ តេះ អា \* សាំ។

៥ មូត ទិណោះ អ្វី គុន ប៉ាណូស ពឹង អង់កក់ តេះ អា ទីល នី ណោះ អន់ ខៃ កាប គុន ប៉ាណូស ពឹង អង់ កក់ តេះ អា ដេល ណោះ ហង បះ ប៉ាណូស ពឹង អង់កក់ តេះ អា សាំយ៉ាំង អន់ខៃ។

៦ កាប៉ាច់ ពិន ឡាក់ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយី បក់ ចំ អន់ហ្គាល់ អើ បក់ ណោះ កា សាំយ៉ាំង ពិន ដេល បក់ ចំ អូ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយី បក់ ណោះ អូ សាំយ៉ាំង ពិន អុះ។ នែវ ណោះ ហង បះ ពិន ចឹង អូ អន់តត់ ជា បក់ ចំ ទី ប៉ាង៉ា តំ ប៉ាលឹង ប្រ្លឹះ លូ អូ អន់តត់ ជា បក់ ចំ កាប តាំព្នង។

**សារ បិច ចៃ កើត ឡាច់ ឡឹង ប្រ្លឹះ**

៧ អី គូប ឡាក់ អាញ បិច ចៃ ពិន ត្រត់ បិច ចៃ កា គូប សោប សីត ឡាំ ខង សារ បិច ចៃ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកា តយី។ បក់ ចំ ទី ពុត បិច ចៃ បក់ ណោះ កើត ឡាច់ ឡឹង ប្រ្លឹះ លូ អន់ហ្គាល់ អើ ដេល។

៨ ហះកា បក់ ចំ អូ អូ បិច ចៃ បក់ ណោះ អូ អន់ហ្គាល់ ប្រ្លឹះ បិកកាតយី អុះ ខង ប្រ្លឹះ ឡាក់ សារ បិច ចៃ។

\* ៤:៤ ៤:៤ បក់ អ្វី ពឹង អង់កក់ តេះ អា យី ប្រ្លឹះ បិក សាតាំង ហង។

៩ អើ តាំបាង ពុត បិច ចៃ ម៉ះ អើ កា ពិន កេះ យី អើ ប្រើ គន អើ ដឹង ម៉ោញ អន់ ជីវ ពីង អង់កក់ តេះ អា ភៀ អន់ ពិន ទី អាញ រ័ស ញន កា គន អើ ណោះ ហង។

១០ សារ បិច ចៃ ម៉ះ ប្រ្ល័ះ បិកកាតយ័ យី នី អៀះ អូ ត្រត់ ពិន អុះ ឡា បិច ចៃ កា អើ យី អើ ឡាក់ បិច ចៃ កា ពិន លូ ប្រើ គន អើ អន់ ជីវ ភៀ មប ឡាកោ អើ វ៉ាម៉ះ ប្រ្ល័ះ ហ្វាយ ពិន អន់ វ៉ាវ៉ាច់ ឡឹង សារ យច។

១១ អី គូប ឡាក់ អាញ បិច ចៃ ផា ប្រ្ល័ះ បិកកាតយ័ បិច កា ពិន ប៉ុប អា កេះ ពិន កា ត្រត់ បិច ចៃ កា គូប សោប សីត ឡាំ ដេល។

១២ អូ យើយ ទី ពៀ ប៉ប័ ប្រ្ល័ះ បិកកាតយ័ អុះ។ ផា ពិន បិច ចៃ កា គូប សោប សីត ឡាំ ណោះ ប្រ្ល័ះ បិកកាតយ័ ចឹង អៀ អន់ ខូ លូ ពិន ហង សារ បិច ចៃ ម៉ះ អើ កា អៀ ប៉ាញ តាំ ពុត ពិន ដេល។

១៣ សារ អា នី អៀះ ពិន អុះ អន់ តត់ ផា ពិន អៀ អន់ ខូ លូ អើ អើ កា អៀ អន់ ខូ លូ ពិន ញន កា អើ អន់ ប៉ាងាត់ ប៉ាលឹង អើ កា ពិន។

១៤ ញិន ប៉ប័ ផា ប្រ្ល័ះ ពី ប្រើ គន អើ ជីវ តង់ ប៉ាណូស ពីង អង់ កក់ តេះ អន់ វ៉ាវ៉ាច់ ឡឹង ថូត កេះណោះ ញិន រ៉ះ អន់ កា ពូ អូ។

១៥ បក់ ចំ សៀ លូ រ៉ះ ផា យីស៊ូ ហង គន ប្រ្ល័ះ បិកកាតយ័ តា ទីច ប្រ្ល័ះ អៀ អន់ ខូ លូ បក់ ណោះ បក់ ណោះ កា អៀ អន់ ខូ លូ ប្រ្ល័ះ ដេល។

១៦ ណោះ ហង បះ ពិន អន់ ហ្គាល់ ពុត ប្រ្ល័ះ បិកកាតយ័ បិច ចៃ កា ពិន ណោះ ពិន កា សៀ។ ប្រ្ល័ះ ឡាក់ សារ បិច ចៃ បក់ ចំ ទី ពុត បិច ចៃ បក់ ណោះ អៀ អន់ ខូ លូ អើ ហង អើ កា អៀ អន់

ខ្ញុំ លូ បក់ ណោះ ដែល។

១៧ ញួន កា ប្រ្រឹះ អ្វី អន់ខ្ញុំ លូ ពិន សារ បិច ចៃ ម៉ែ អើ កា អ្វី ប៉ាញ្ញី កាណុង ពុត ពិន ដែល ម៉ាត់ ពិន ចឹង ទី ពុត ខឹង ប៉ាត់ ដាវ ប្រ្រឹះ តាត់ស៊ុន សារ ប៉ាណូស ខង ពឹង អង់កក់ តេះ អា ពិន ទី ឡាបៀប អ្វី កោប ឡាក់ កា យីស៊ូ ដែល។

១៨ ផា ពិន ទី សារ បិច ចៃ ពិន អ្វី អ្សត អុះ ខង សារ បិច ចៃ ឡាក់ ដាត់ កាខាក់ ទ្រុះ ឡាច់ សារ អ្សត។ សារ ពូ អ្សត ណោះ យី អ្សត កា ប្រ្រឹះ ចៃគ ថូត ទីល នីណោះ បក់ ចំ អ្វី អ្សត បក់ ណោះ បើ តានី ទី សារ បិច ចៃ អ្វី ប៉ាញ្ញី កាណុង ពុត អើ អុះ។

១៩ កាប៉ាច់ ពិន ទី ពុត បិច ចៃ ខង យីស៊ូ បិច ចៃ កា ពិន អន់ ទ្រួល។

២០ ផា បក់ ចំ កាប ផា «អាញ្ញ បិច ចៃ កា ប្រ្រឹះ បិក កា តយ័» ហះកា អូណិស កា អុះ មី បក់ ណោះ កាប ពួង កេះ ខង បក់ ចំ អ្វី បិច កា អុះ មី ឡាក់ ឡាកោ ហៃ ប៉ប័ អើ កា អ្វី អ្ស បិច កា ប្រ្រឹះ បិក កា តយ័ ឡាក់ ហៃ អ្វី ប៉ប័ ណោះ ដែល។

២១ ពិន កា កាតាំង ប៉ានីវ ប្រ្រឹះ បិក កា តយ័ រះ ផា «បក់ ចំ បិច ចៃ កា ប្រ្រឹះ បក់ ណោះ កា ត្រត់ បិច ចៃ កា អុះ មី អើ ដែល»។

# ៥

## សារ បិច ចៃ កា គន ប្រ្រឹះ បិក កា តយ័

១ បក់ ចំ សៀ ផា យីស៊ូ បក់ ប្រ្រឹះ រើស អន់ ប្រឹក្សី សាដាច់ តា ទីច បក់ ណោះ កើត ឡាច់ ឡឹង ប្រ្រឹះ បិក កា តយ័ ហង។ បក់ ចំ បិច កា ពី ពូ បក់ ណោះ បិច កា គន អើ ដែល។

២ ផា ពិន បិច ថៃ កា ប្រ្លឹះ បិកកាតយ័ លូ ប្រ័គ៌ ព្វយ ប៉ានីរ អ៊ែរ ទិណោះ ណោះ ពិន ចឹង អ្ន អនតគ៌ ផា ពិន បិច ថៃ កា ម្នត គន អ៊ែរ តាទីច។

៣ ផា ពិន បិច ថៃ កា ប្រ្លឹះ បិកកាតយ័ យី ពិន ចឹង ប្រ័គ៌ ព្វយ ប៉ានីរ អ៊ែរ ប្រើ ទិណោះ។ ប៉ានីរ អ៊ែរ ប្រើ ណោះ អូ ញ៉ាក តាឡាម័ អ៊ែរ

៤ ខង ទិ បក់ ចំ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ បក់ ណោះ ចាយ័ ទ្រង អ៊ែរ ហង លូ សារ អូ ដាក់ ពីង អង់កក់ តេះ អា យី ញន កា សារ ពិន សៀ ណោះ ហង បះ ចាយ័ ទ្រង ពិន លូ សារ អូ ដាក់ ពីង អង់កក់ តេះ អា។

៥ ញើ ចឹង ចាយ័ ទ្រង អ៊ែរ ពីង អង់កក់ តេះ អា? យី ទី ដឹង បក់ សៀ ផា យីស៊ូ គន ប្រ្លឹះ បិកកាតយ័ ណោះ ហង។

**សារ ផាញាន រ៉ះ ឡឹង យីស៊ូ គ្រិះ**

៦ ផះ យីស៊ូ គ្រិះ ដីរ ពីង អង់កក់ តេះ អា ប្រ្លឹះ តាំបាង ផា យី ស៊ូ គន អ៊ែរ តាទីច ផះ ពូ ប៉ាំង ហុំ ពីង ទៀក អូ ត្រក់ ដឹង ផះ ពូ ប៉ាំង ហុំ អុះ យី ផះ អ៊ែរ តៅ ឡាច់ ផាម ដេល។ ប៉ាង្ហាត៌ ប៉ាលឹង ប្រ្លឹះ រ៉ះ ផា សារ អា ត្រក់ តាទីច កេះ ខង ប៉ាង្ហាត៌ ប៉ាលឹង ប្រ្លឹះ ឡាក់ សារ តាទីច។

៧ ទី ផាញាន ប៉ែង រ៉ះ ឡឹង សារ អា

៨ ទី ប៉ាង្ហាត៌ ប៉ាលឹង ប្រ្លឹះ ទី ទៀក ទី ផាម ទី ប៉ែង អា កា រ៉ះ សារ និះទៅ ដេល។

៩ ប្រ្លឹះ បិកកាតយ័ រ៉ះ ឡឹង សារ គន អ៊ែរ។ ពិន យើយ សៀ ប៉ានីរ ប៉ាលូស រ៉ះ ហះកា ប៉ានីរ ប្រ្លឹះ រ៉ះ អ៊ែរ គិត ខា ហ្និត ឡឹង ណោះ ណារ៉ូ សាំ។



១០ បក់ ចំ ស្មើ គន អើ បក់ ណោះ ទី ប៉ានើរ ប្រ្រឹះ រះ អា អ្នែ កាណុង ពុត កេះ បក់ ចំ អ្នែ ស្មើ អើ ឡាក់ កា បក់ ណោះ ច្រោម ផា ប្រ្រឹះ បិកកាតយ័ ព្នុង ខង បក់ ណោះ អ្នែ ស្មើ សារ ឡាក់ ប្រ្រឹះ បិកកាតយ័ រះ ឡឹង គន អើ។

១១ សារ ណោះ ទី ឡាក់ កា អាះ យី ប្រ្រឹះ បិកកាតយ័ អន់ អាញ រឹស លើយ កា ពិន យី ពិន ចឹង ទី អាញ អ្នែ រឹស ញន កា គន អើ។

១២ បក់ ចំ ទី គន ប្រ្រឹះ អ្នែ អន់ខ្ល បក់ ណោះ កា ទី អាញ រឹស ដេល ហះ កា បក់ ចំ អ្នែ ទី គន ប្រ្រឹះ អ្នែ អន់ខ្ល បក់ ណោះ អ្នែ ទី អាញ រឹស អុះ។

**សារ ពិន ទី អាញ រឹស លើយ**

១៣ អាញ ច្រាត់ សារ អា ប៉ាហ្សើ កា អន់ដឹស ឡាក់ ស្មើ យីស៊ូ ឡាក់ គន ប្រ្រឹះ បិកកាតយ័ ភៀ អន់ អន់ដឹស អ្នែ អន់តត់ ផា អន់ ដឹស ទី អាញ រឹស លើយ កេះ

១៤ បះ ពិន ទី ពុត ខិន កា អើ សារ អា យី នីអៀះ ផានេរ ពិន ប៉រ សារ ញ៉ា ឡាក់ ត្រត់ ពុត អើ ណោះ អើ ចឹង សាំយ៉ាង ពិន ឡូត។

១៥ ផា ពិន អ្នែ អន់តត់ ផា ប្រ្រឹះ សាំយ៉ាង ពិន យី ពិន ប៉រ សារ ញ៉ា ឡឹង អើ កាតាម ពិន កា អ្នែ អន់តត់ ផា ទី កេះ សារ ញ៉ា ឡាក់ ពិន ប៉រ ណោះ។

១៦ ផា បក់ ចំ ប៉ប័អុះ មី ប្រឹក្រឹ សារ យច ឡាក់ ទី ចូត ឡាក់ អ្នែ ត្រត់ តៅ ត្រត់ ម៉ន់ ឡោម ហះ ប្រ្រឹះ បិកកាតយ័ ណោះ អើ ចឹង អន់ អាញ រឹស កា អុះ មី ណោះ។ អាញ កា ប ដឹង សារ យច ឡាក់ ទី

ថ្ងៃ អូ ត្រង់ តោ ដោច។ ទី សារ យច អន់ដា ឡាក់ ទី ថ្ងៃ ត្រង់ តោ កាប៉ាច់ សារ យច ណោះ អាញ អូ ប្រើ អន់ដីស ម៉ន់ ឡោម ប្រ្លឹះ កា បក់ ណោះ អុះ។

១៧ គ្រីប សារ អូ ដាក់ ស៊ុត កា សារ យច ទិណោះ ហះកា ទី សារ យច អន់ដា ទី ថ្ងៃ អូ ត្រង់ តោ ដេល។

១៨ ពិន អូ អន់តត់ កេះ ផា ទិ បក់ កើត ឡាច់ ឡឹង ប្រ្លឹះ បិក កាតយ័ អូ ប្រ័គី សារ យច អុះ ខង យីស៊ូ ឡាក់ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ អែ រ៉ាងហៃ បក់ ណោះ ម៉ែត ប្រ្លឹះ ប៊ីត អូ ខិន កាន់តើស បក់ ណោះ អុះ។

១៩ ពិន អូ អន់តត់ ផា ពិន កើត ឡាច់ ឡឹង ប្រ្លឹះ បិក កា តយ័ ហះកា ប៉ាណូស ពីង អង់កក់ តេះ អា ទិណោះ អែ កាន់តេះ អំរាញ ម៉ែត ប្រ្លឹះ ប៊ីត។

២០ ពិន កា អូ អន់តត់ ដេល ផា គន ប្រ្លឹះ បិកកាតយ័ ដីរ ពីះ ប្រ័គី អន់ ពិន ហ្លង់ ភ្លើ អន់ ពិន អន់ហ្គាល់ ប្រ្លឹះ ឡាក់ ប្រ្លឹះ តា ទីច ពិន កា អែ អន់ខូ លូ ប្រ្លឹះ តាទីច ញន កា យីស៊ូ គ្រិះ ឡាក់ គន អែ យី យីស៊ូ អា ហង ឡាក់ ប្រ្លឹះ តាទីច លូ តាំងឡា អាញ រ៉ុស លើយ។

២១ អី គន សោ ដៃ ស្បៀ លូ ដៃ កាដាប សាំប្លឹះ ហ៊ុប ប្រ្លឹះ ដៃ។

## គម្ពីរភាសាខ្មែរ

### Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

---

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files  
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650